

# លោកអ្នកត្រូវកើតជាថ្មី YOU MUST BE BORN AGAIN

យ៉ូហាន John 3:1-17

១ រីឯនៅក្នុងពួកផារីស៊ី មានចៅហ្វាយសាសន៍យូដាម្នាក់ ឈ្មោះនីកូដេម ២ លោកក៏មកឯព្រះយេស៊ូវទាំងយប់ ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើទីសំគាល់ដែលលោកធ្វើទាំងនេះបានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ ៣ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ ៤ លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ ៥ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ ៦ របស់អ្វីដែលកើតពីសាច់ នោះជាសាច់ទេ ហើយដែលកើតពីព្រះវិញ្ញាណ នោះជាវិញ្ញាណវិញ ៧ កុំឲ្យឆ្ងល់ ពីពាក្យដែលខ្ញុំប្រាប់ថា ត្រូវតែកើតជាថ្មីនោះឡើយ ៨ ឯខ្យល់ ចង់បក់ទៅណាក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ ៩ លោកនីកូដេមទូលសួរថា ធ្វើដូចម្តេចឲ្យការទាំងនេះកើតបាន ១០ ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នកជាគ្រូនៃសាសន៍អ៊ីស្រាអែល តែមិនដឹងការទាំងនេះទេឬ ១១ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសេចក្តីបន្ទាល់របស់យើងទេ ១២ បើខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីការដែលត្រូវខាងផែនដី តែអ្នករាល់គ្នាមិនជឿទៅហើយ នោះចំណង់បើខ្ញុំប្រាប់ពីការ ដែលត្រូវខាងស្ថានសួគ៌វិញ តើធ្វើដូចម្តេចនឹងឲ្យជឿទៅបាន ១៣ គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជាកូនមនុស្សដែលនៅស្ថានសួគ៌នោះឯង ១៤ ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ ១៥ ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ១៦ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លោះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ១៧ ពីព្រោះព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជំរះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ។

១-មានអ្វីមួយដែលត្រូវបានខកខានក្នុងជីវិតរបស់យើងរហូតដល់យើងជឿលើព្រះអម្ចាស់យេស៊ូគ្រីស្ទ  
UNTIL WE COME TO FAITH IN THE LORD JESUS CHRIST, THERE IS INDEED SOMETHING  
MISSING IN OUR LIVES. (John 3:2)

2 He came to Jesus at night and said, “Rabbi, we know that you are a teacher who has  
come from God. For no one could perform the signs you are doing if God were not with  
him.”

២- “គ្មាននរណាម្នាក់ឃើញឥរិយាបថនៃព្រះឡើយប្រសិនបើមិនបានកើតជាថ្មី NO ONE CAN SEE THE  
KINGDOM OF GOD UNLESS HE IS BORN AGAIN” (John 3:3).

3 Jesus replied, “Very truly I tell you, no one can see the kingdom of God unless they are  
born again.”

៣- “តើធ្វើដូចម្តេចអោយការនេះកើតឡើង? HOW CAN THIS BE?” (John 3:9).

9 “How can this be?” Nicodemus asked.

៤- ព្រះយេស៊ូវចង្អុលបង្ហាញទៅមូលដ្ឋាននៃជំនឿ JESUS POINTED TO THE BASIS OF FAITH

John 14-17 14 Just as Moses lifted up the snake in the wilderness, so the Son of Man  
must be lifted up, 15 that everyone who believes may have eternal life in him.” 16 For God  
so loved the world that he gave his one and only Son, that whoever believes in him shall  
not perish but have eternal life. 17 For God did not send his Son into the world to condemn  
the world, but to save the world through him.

៥- ដូច្នោះតើមានអ្វីកើតឡើងដល់លោកនីកូដីមុ? SO WHAT HAPPENED TO NICODEMUS?

John 7:50-51 50 Nicodemus, who had gone to Jesus earlier and who was one of their own  
number, asked, 51 “Does our law condemn a man without first hearing him to find out  
what he has been doing?”

៦- ចុះចំពោះលោកអ្នកវិញ? HOW ABOUT YOU?